



# ការអប់រំអំពីកិច្ចការពារកុមារ

## ព័ត៌មានសម្រាប់ឪពុកម្តាយ និងអ្នកថែទាំ

ឈ្មោះសាលារៀន

Name of school

កម្រិតថ្នាក់ដែលចូលរួម

Participating Year/s

ចំនួនមេរៀនក្នុងមួយសប្តាហ៍

Number of lessons per week

អ្នកទំនាក់ទំនងនៅសាលារៀន

School contact person

លេខទូរស័ព្ទទំនាក់ទំនង

Contact telephone number

សូមគោរពមាតាបិតា និងអ្នកថែរក្សា

ផ្ទាំងនេះ សិស្សរៀននៅកម្រិតថ្នាក់ដែលបង្ហាញខាងលើ នឹងទាក់ទិនក្នុងមុខវិជ្ជាដែលបាច់ ការអភិវឌ្ឍផ្ទាល់ខ្លួន ការអប់រំសុខភាព និងរាងកាយ (Personal Development, Health and Physical Education (PDHPE))។

ផ្នែកនៃកម្មវិធី PDHPE របស់សាលារៀនយើង រួមមានការអប់រំអំពីកិច្ចការពារកុមារដែលចាំបាច់។ មាតិកាខ្លះដែលបានបង្រៀនក្នុងការអប់រំអំពីកិច្ចការពារកុមារ ទាក់ទងនឹងបញ្ហារសើបទាំងឡាយ។ សាលារៀននឹងបង្រៀនមាតិកានេះក្នុងលំនាំមួយដែលសមស្របតាមអាយុសិស្ស។

មាតិកាជាក់លាក់ដែលនឹងគ្របដណ្តប់នៅក្នុងការអប់រំអំពីកិច្ចការពារកុមារ ត្រូវបានបង្ហាញនៅទំព័របន្ទាប់នេះ។

សម្រាប់ព័ត៌មានបន្ថែមស្តីពី ការអប់រំអំពីកិច្ចការពារកុមារ សូមចូលមើល [Child protection and respectful relationships education](#) (ការអប់រំអំពីកិច្ចការពារកុមារ និងទំនាក់ទំនងដែលគួរឱ្យគោរព) នៅលើវិបសែច PDHPE របស់ក្រសួងអប់រំ។

ចំនួនមេរៀនក្នុងមួយសប្តាហ៍សម្រាប់ត្រីមាសនេះ ដែលការអប់រំអំពីកិច្ចការពារកុមារនឹងត្រូវបានបង្រៀន មានបង្ហាញជូនខាងលើ។

ប្រសិនបើអ្នកចង់បានព័ត៌មានបន្ថែម សូមទាក់ទងមកអ្នកទំនាក់ទំនងនៅសាលារៀន ដែលមានឈ្មោះ និងលេខទូរស័ព្ទបង្ហាញជូនខាងលើ។

## សេវាកម្មអ្នកបកប្រែភាសាតាមទូរស័ព្ទ

ប្រសិនបើអ្នកត្រូវការអ្នកបកប្រែភាសា ដើម្បីជួយអ្នកទាក់ទងមកសាលារៀន សូមទូរស័ព្ទទៅសេវាកម្មអ្នកបកប្រែភាសាតាមទូរស័ព្ទ លេខ 13 14 50 ហើយស្នើសុំអ្នកបកប្រែភាសារបស់អ្នក។ ប្រតិបត្តិករនឹងទូរស័ព្ទទៅសាលារៀន ហើយរៀបចំអ្នកបកប្រែតាមខ្សែទូរស័ព្ទដើម្បីជួយក្នុងការសន្ទនា។ អ្នកនឹងមិនត្រូវគេគិតថ្លៃសម្រាប់សេវាកម្មនេះទេ។

ដោយក្តីគោរព

នាយកសាលា (Principal)

មាតិកាដែលនឹងគ្របដណ្តប់នៅក្នុងការអប់រំអំពីកិច្ចការពារកុមារ រួមមាន៖

The content which will be covered in child protection education includes:

(Staff to tick the relevant boxes below for Stage 5 content.)

ទម្លាប់ ផ្នត់គំនិត និងការរំពឹងទុកទាក់ទងទៅនឹងអត្តសញ្ញាណ  
Norms, stereotypes and expectations in relation to identity

ការផ្តល់តម្លៃដល់ភាពចម្រុះ និងការដាក់បញ្ចូលគ្នា  
Valuing diversity and inclusivity

ការអភិវឌ្ឍទំនាក់ទំនងដែលស្មើភាព និងមានការគោរព  
Developing equal and respectful relationships

ការវាយតម្លៃអាកប្បកិរិយា និងស្ថានភាពថាមានសុវត្ថិភាព ឬគ្មានសុវត្ថិភាព  
Assessing behaviours and situations as safe or unsafe

អំណាចវិជ្ជមាន និងអវិជ្ជមានក្នុងទំនាក់ទំនង  
Positive and negative power in relationships

ការរំលោភបំពាន និងការធ្វេសប្រហែស  
Abuse and neglect

ការទទួលស្គាល់ និងការឆ្លើយតបទៅនឹងស្ថានភាពរំលោភបំពាន  
Recognising and responding to abusive situations

ភេទ និងអំពើហិង្សា  
Gender and violence

ការរើសអើង ការបៀតបៀនយាយី និងការនិយាយមូលបង្កាច់  
Discrimination, harassment and vilification

យុទ្ធសាស្ត្រដើម្បីគ្រប់គ្រងស្ថានភាពដែលគ្មានសុវត្ថិភាព រំលោភបំពាន និងហិង្សាក្នុងទំនាក់ទំនង  
Strategies to manage unsafe, abusive and violent situations in relationships

ការប្រាស្រ័យទាក់ទង ការតភ្ជាប់ និងការស្នើសុំជំនួយ  
Communication, connections and asking for help

ជម្រើសផ្លូវភេទ និងសារៈសំខាន់នៃការយល់ព្រម  
Sexual choices and the importance of consent

ការចូលប្រើប្រាស់បណ្តាញ និងសេវាកម្មសម្រាប់ដំបូន្មាន និងការគាំទ្រ  
Accessing networks and services for advice and support